



អង្គការជាតិប្រយុទ្ធនឹងជំងឺអេដស៍

**ព្រះរាជាណាចក្រកម្ពុជា**

**ជាតិ សាសនា ព្រះមហាក្សត្រ**

**របាយការណ៍**

**កិច្ចប្រជុំក្រុមការងារលេខាធិការដ្ឋានបុរសស្រលាញ់បុរស និងស្រីស្រស់  
ប្រយុទ្ធនឹងជំងឺអេដស៍**

**ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ នៅអង្គការជាតិប្រយុទ្ធនឹងជំងឺអេដស៍**

**១-គោលបំណង**

គោលបំណងនៃកិច្ចប្រជុំពិភាក្សារៀបចំលើរបៀបវារៈសម្រាប់កិច្ចប្រជុំប្រចាំត្រីមាសនៃក្រុមការងារបច្ចេកទេសថ្នាក់ជាតិបុរសស្រលាញ់បុរស និងស្រីស្រស់ប្រយុទ្ធនឹងជំងឺអេដស៍។

តាមរយៈនៃកិច្ចប្រជុំសមាជិកក្រុមការងារទាំងអស់រំពឹងថា នឹងបានរៀបចំរបៀបវារៈសម្រាប់រៀបចំកិច្ចប្រជុំប្រចាំត្រីមាសនៃក្រុមការងារបច្ចេកទេសថ្នាក់ជាតិបុរសស្រលាញ់បុរស និងស្រីស្រស់ប្រយុទ្ធនឹងជំងឺអេដស៍។

**២-កាលបរិច្ឆេទ ទីកន្លែង និងវគ្គមាន៖**

កាលបរិច្ឆេទ: ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦

ទីកន្លែង : នៅសាលប្រជុំអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍

វគ្គមាន : NAA, MHC, MHSS, RHAC, FHI360, MEC, KHAMARA

អវគ្គមាន : SIT, CSSD, CPN+, KHANA, BC, PSC, (UNAIDS, PSK, AHF confirmed)

**៣-វិធីសាស្ត្រ៖ ពិភាក្សារួម**

**៤-លទ្ធផល៖**

នៅថ្ងៃអង្គារ ទី១៦ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង៩:០០នាទីព្រឹក អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានរៀបចំនូវកិច្ចប្រជុំប្រចាំខែរបស់ក្រុមការងារលេខាធិការដ្ឋានបុរសស្រលាញ់បុរស និងស្រីស្រស់ប្រយុទ្ធនឹងជំងឺអេដស៍ ដែលមានសមាជិកចូលរួមប្រមាណ០៩នាក់ ក្រោមការដឹកនាំកិច្ចប្រជុំដោយលោកវេជ្ជ. វ៉ែង យ៉ាណាត ប្រធាននាយកដ្ឋាន បង្ការ ថែទាំ និងគាំទ្រ នៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។ ជាកិច្ចចាប់ផ្តើម លោកប្រធានអង្គប្រជុំ បានថ្លែងអំណរគុណដល់សមាជិកក្រុមការងារលេខាធិការដ្ឋាន ដែលបានចូលរួមប្រជុំនាពេលនេះ ព្រមទាំងបានពិនិត្យពិភាក្សាលំអិតលើរបៀបវារៈដែលបានគ្រោងទុក ដោយសម្រេចលទ្ធផលដូចខាងក្រោម៖

១. របៀបវារៈសម្រាប់កិច្ចប្រជុំប្រចាំត្រីមាសនៃក្រុមការងារបច្ចេកទេសថ្នាក់ជាតិបុរសស្រលាញ់បុរស និងស្រីស្រស់ប្រយុទ្ធនឹងជំងឺអេដស៍៖

- ការបង្ហាញពីរបាយការណ៍វឌ្ឍនភាពនៃក្រុមការងារបច្ចេកទេស( ក្រុមការងារលេខាធិការដ្ឋាន)
- ការបង្ហាញពីការផ្តល់សេវាសុខភាពលើក្រុមបុរសស្រលាញ់បុរស និងស្រីស្រស់ (មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ)
- ការបង្ហាញពីលទ្ធផលអត្រាប្រេវ៉ាឡង់ និងការប្រព្រឹត្តិផ្លូវភេទក្នុងចំណោមស្រីស្រស់ នៅប្រទេសកម្ពុជា ឆ្នាំ២០១៦( ផ្នែកអង្កេតតាមដាននៃមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ និងមជ្ឈមណ្ឌលស្រាវជ្រាវសុខភាពប្រជាជន អង្គការខាណា)។

២. ការបង្ហាញពីសមាជិកភាព និងអានពីតួនាទី ភារៈកិច្ចទទួលខុសត្រូវរបស់សមាជិកនៃក្រុមការងារបច្ចេកទេសថ្នាក់ជាតិបុរសស្រលាញ់បុរស និងស្រីស្រស់ប្រយុទ្ធនឹងជំងឺអេដស៍ ក៏ដូចក្រុមការងារលេខាធិការដ្ឋានប្រយុទ្ធនឹងជំងឺអេដស៍។

**៥-សំណូមពរ និងអនុសាសន៍៖**

- ស្នើលេខាធិការដ្ឋានបញ្ជូនឈ្មោះសមាជិកក្រុមការងារបច្ចេកទេស។
- ស្នើលេខាធិការដ្ឋានពង្រឹងនូវការងារបច្ចេកទេសឲ្យកាន់តែប្រសើរជាងមុន។
- ស្នើសមាជិកផ្ញើរបាយការណ៍ប្រចាំត្រីមាស ដើម្បីរៀបចំស្នាយសម្រាប់បង្ហាញកិច្ចប្រជុំនៃក្រុមការងារបច្ចេកទេស។
- ស្នើសមាជិកក្រុមការងារបញ្ចប់ការផ្តល់យោបល់លើរបាយការណ៍២០១៥ ដើម្បីស្នើសុំថវិកាបោះពុម្ពពីអង្គការFHI360។
- ស្នើសមាជិកក្រុមការងារបំពេញតួនាទី ភារៈកិច្ចដែលបានកំណត់ក្នុងសេចក្តីប្រកាស។

*Handwritten signature and date: 17-1-16*

**៦-ការងារដែលត្រូវធ្វើបន្ត៖**

១.ក្រុមការងារលេខាធិការដ្ឋានបុរសស្រលាញ់បុរស និងស្រីស្រស់ នឹងរៀបចំស្នើសុំថវិកាបោះពុម្ពរបាយការណ៍នៃក្រុមការងារបច្ចេកទេសថ្នាក់ជាតិបុរសស្រលាញ់បុរស និងស្រីស្រស់ប្រយុទ្ធនឹងជំងឺអេដស៍២០១៥។

២.រៀបចំកិច្ចប្រជុំប្រចាំខែនៃក្រុមការងារលេខាធិការដ្ឋានបុរសស្រលាញ់បុរស និងស្រីស្រស់ប្រយុទ្ធនឹងជំងឺអេដស៍ នៅខែក្រោយ។

៣.រៀបចំកិច្ចប្រជុំប្រចាំត្រីមាសនៅថ្ងៃ១៥ ខែកញ្ញា ឆ្នាំ២០១៦ នៅរាជធានីភ្នំពេញ។

ភ្នំពេញ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦

បានឃើញ និងឯកភាព  
អគ្គលេខាធិការ

បានឃើញ និងពិនិត្យត្រឹមត្រូវ  
ប្រធាននាយកដ្ឋាន

អ្នកធ្វើរបាយការណ៍

*Handwritten signature*

*Handwritten signature and name: លោកស្រី ណារីណា*

*Handwritten signature*